



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

រាជក្រឹត្យបាលកម្មណ៍

លេខ : ៩៧/ស.ប.ស.ន.ក. ប.៦

អនុប្រធូ

ផ្លូវ ការរៀបចំ និងការប្រព័ន្ធសាស្ត្រ

នគរបាលជាជាតិការដ្ឋាន នៃក្រសួងព្រះរាជាណាចក្រកម្ពុជា

រាជក្រឹត្យបាលកម្មណ៍

បានយើង រដ្ឋមន្ត្រីនូវព្រះរាជាណាចក្រកម្ពុជា

បានយើង ព្រះរាជក្រឹត្យលេខ ០១/នស/៩៤ ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩៤ ដែលប្រកាស  
អាយុប្រឈរប័ណ្ណិកការរៀបចំ និងការប្រព័ន្ធសាស្ត្រ នៃគណៈរដ្ឋមន្ត្រី

បានយើង ព្រះរាជក្រឹត្យលេខ នស/រកព/១៩៩៨/៩២ ចុះថ្ងៃទី ៣០ ខែធី ឆ្នាំ១៩៩៨ ស្តីពី  
ការរៀបចំការដ្ឋានកិច្ចកម្មណ៍

បានយើង ព្រះរាជក្រឹត្យលេខ នស/រកព/០៣៩៩/៩២ ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ១៩៩៩  
ស្តីពីការបង្កើតឯកតុមប្រុមបីក្សាកំណោះរដ្ឋមន្ត្រី

បានយើង ព្រះរាជក្រឹត្យលេខ នស/រកព/១៩០០/២៩៣ ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០០០ ស្តីពីការ  
បញ្ចប់សមាសភាពឯកតុមប្រុមបីក្សាកំណោះរដ្ឋមន្ត្រី

បានយើង អនុប្រធូលេខ ៨៩ អន.ប.ក ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០០ ស្តីពីការបង្កើតប្រុមបីក្សា  
អភិវឌ្ឍន៍សម្រួលកិច្ច

ការសំណើរបស់ ប្រធានប្រុមបីក្សាកំណោះរដ្ឋមន្ត្រី

សំរួល

គ្រក់តុលេខ

បានយើង

ទាំង ១..

អនុប្រធូលេខ កំណត់បែងកម្ម មុខងារ ការកិច្ច និងការរៀបចំក្រុមទាំង ២៧ នគរបាលជាជាតិការដ្ឋាន  
នៃក្រសួងប្រុមបីក្សាកំណោះរដ្ឋមន្ត្រី ។ អនុលេខាដីការដ្ឋាន នៃក្រសួងប្រុមបីក្សាកំណោះរដ្ឋមន្ត្រី មានទីតាំង នៅក្នុងក្រសួងប្រុមបីក្សាកំណោះរដ្ឋមន្ត្រី ។

ចំណាំ ២  
អត្ថបទ និយាយអគ្គិភ័យ

ចារម្វាត ២..

អត្ថបទខាងការដ្ឋាន ជាមួយការព្រមទាំង របស់ត្រូវបានប្រើប្រាស់សង្គមកិច្ច ដើរការិយាល័យ អត្ថបទខាងការ មួយរូប និងមេដ្ឋាន អត្ថបទខាងការនេះ ជាដែនុយការពាណិជ្ជការជំនាញ។

ចារម្វាត ៣..

អត្ថបទខាងការដ្ឋាន នៃត្រូវបានប្រើប្រាស់សង្គមកិច្ច មានបេរិយភាព ជាកំណែងដំណឹង នូវកម្មវិធី និងគំរោងអភិវឌ្ឍន៍សង្គមកិច្ច ពាណិជ្ជការជំនាញទិន្នន័យ របស់ត្រូវបានប្រើប្រាស់សង្គមកិច្ច ។

តូចបេសការម្បែន អត្ថបទខាងការដ្ឋាន មានការកិច្ចចូលចាប់ទៅ៖

- សិក្សាទិន្នន័យកំណែងដំណឹង ត្រូវបានប្រើប្រាស់សង្គមកិច្ច នូវកម្មវិធី និងគំរោងអភិវឌ្ឍន៍សង្គមកិច្ច រយៈពេលខ្លួន មួយម៉ោង និងវិវាទ
- ជីវិត និងធ្វើការការម៉ោង វាយតាម ការអនុវត្ត កម្មវិធី និងគំរោងអភិវឌ្ឍន៍សង្គមកិច្ចទាំងនេះ
- ធ្វើរបាយការណ៍ចំណែក អតិថិជ្ជកម្មរវាងការអនុវត្ត ផ្ទៃត្រូវបានប្រើប្រាស់សង្គមកិច្ច ដើម្បីចំណែក និងការកិច្ចចូលចាប់ទៅ៖
- ធ្វើឈ្មោះទិន្នន័យការព្រម ការដំណឹងដំណឹង ការសំរែល ការការម៉ោង និងការ វាយតាមនឹមិត្តកម្មវិធី និងគំរោងការបំបនុយការព្រៃក ប្រព័ន្ធពិមានការព្រៃក និងអង់គ្គ ស្ថានការការព្រៃកប្រចាំខែ
- ការជាមិនការកំបងថែរដូល សំរាប់ការម៉ោងសង្គមកិច្ច
- ប៉ារបញ្ជីខ្លួន និងការកិច្ចចំណែកដែលបានប្រើប្រាស់សង្គមកិច្ចប្រគល់ខ្លួន ។

ចារម្វាត ៤..

អត្ថបទខាងការដ្ឋាន នៃត្រូវបានប្រើប្រាស់សង្គមកិច្ច ត្រូវបានប្រជុំការងារប្រចាំរយៈពេលខែ ពាណិជ្ជការ និងការណែនាំរបស់អត្ថបទខាងការ ។ អត្ថបទខាងការដ្ឋាន នៃត្រូវបានប្រើប្រាស់សង្គមកិច្ច មានលិខិត ប្រើប្រាស់ត្រូវបានប្រើប្រាស់សង្គមកិច្ច ដើម្បីប្រព័ន្ធផារការងាររបស់ខ្លួន ។

ចារម្វាត ៥..

អត្ថបទខាងការ មានលិខិត និងការកិច្ចចូលចាប់ទៅ៖ ត្រូវបានប្រើប្រាស់សង្គមកិច្ច ដើម្បីពិនិត្យសំរាប់ លើការពេងរាំង ប្រការដែលបានប្រចាំខែ នូវកម្មវិធីបុគ្គលិករបស់អត្ថបទខាងការដ្ឋាន ។

### គេងកាត់ ៣

#### រដ្ឋបាលអង្គភាព

#### ចារ្យការ ៦..

អត្ថលេខាជីវការជាមួយ និងក្រុមហ៊ុនកិរិយាល័យអង្គភាព មានរចនាសម្ព័ន្ធ ដូចខាងក្រោម:

- ១- ក្រុម រដ្ឋបាលអង្គភាព និងជ្រើសរើសជាបន្ទុក
- ២- ក្រុម ការធានាលិខិត និងវិភាគភាពក្រឹកក្រារ
- ៣- ក្រុម ការងារការាមិន្តិក
- ៤- ក្រុម ជំនួយសម្បូរសិទ្ធិ

ក្រុមនីមួយា ត្រូវបានដែលការណ៍ដោយប្រធានាលិខិត មានបាននៅក្នុងប្រធានាលិខិត និងមាន អនុប្រធាន ដោលនូយការការាមការចំណែក ដែលមានបាននៅក្នុងប្រធានាលិខិត ។

#### ចារ្យការ ៧..

ការបែងចែកលំដី នូវការកិច្ចបស់បុគ្គលិក និងមន្ត្រីការងារ ដែលបានការកិច្ច អត្ថលេខាជីវការជាមួយ ក្រុមការងារនិងក្រុមប្រុធកិរិយាល័យអង្គភាព ។

#### ចារ្យការ ៨..

ក្រុមអង្គភាពខ្លួនខ្លួនតែងតាំង មានមុខងារ និងការកិច្ច ដូចខាងក្រោម:

- សំរាប់លទ្ធផលរបស់កម្មការ ដែកក្រោមបាល
- គ្រប់គ្រង និងចាប់ចុះការរាជរដ្ឋបាល
- បានប្រជិទ្ធការ និងសម្រួលរាយការណ៍ការងារ និងសម្រួលរាយការងារ អត្ថលេខាជីវការជាមួយ
- ផ្តល់ការកោត្រឡប់ការងារ ដែលអត្ថលេខាជីវការជាមួយ
- លើកសំណើ និងអនុវត្តតាមការងារជីវការប្រចាំឆ្នាំ
- ប្រមូលជ្រើសរើស និងចំណាយរបស់អត្ថលេខាជីវការជាមួយ
- ពាយជាន់ និងជីវការអនុវត្តន៍ជីវការ និងការគ្រប់គ្រងគណនៈយុវជន
- ប្រមូលជ្រើសរើករាជ រួមទៀតក្នុងនិងជំណាយសិរីប្រចាំឆ្នាំ
- ប្រុងប្រយោជន៍ និងការងារ និងការងារជីវការប្រចាំឆ្នាំ
- ដើរការងារណ៍ជំណាយប្រចាំឆ្នាំ
- សំរាប់រូល និងពាយជាន់បិរញ្ញាបាយទាំង នៅការអង្គភាព និងក្រុមប្រុធកិរិយាល័យអង្គភាព ពាយក្រុងស្ថាប័នកំពុង ដើម្បី រាយការងារ និងការងារជីវការ និងការងារជីវការប្រចាំឆ្នាំ
- រាយការងារ និងការងារជីវការ និងការងារជីវការប្រចាំឆ្នាំ
- រាយការងារ និងការងារជីវការ និងការងារជីវការប្រចាំឆ្នាំ
- រាយការងារ និងការងារជីវការ និងការងារជីវការប្រចាំឆ្នាំ

- បុរិយាល័យការណ៍ការងារ សម្រាប់ប្រជាពលរដ្ឋនាមក្រុងសង្គមកិច្ច

### **ចារ្យានា ៦..**

**ក្រុមសាធារណៈ និទ្ទេអាសន្នាត្រូវក្រុង មានមុខងារ និងការកិច្ច ដូចតទៅ:**

- រៀបចំតាមលម្អាពយ និងយុទ្ធសាស្ត្រភាពបន្ថូយភាពព្រៃក ជាមួយក្រសួងស្ថាប័ន  
និងអនុការជាតិ អនុការអនុវត្តន៍ដែលពាក់ព័ន្ធ
- រៀបចំដែនការសកម្មភាពយោះពេលខ្លួន ឬដូចដឹង សំរាប់ការពេលបន្ថូយភាពព្រៃកនៅក្នុងជាតិ
- រៀបចំធ្វើអង្គភាពស្ថាប័នភាពព្រៃកនៅក្នុងជាតិបន្ថូបន្ទាប់ពាមការទាំងអស់
- រៀបចំប្រព័ន្ធផ្សព្វផ្សាយពីព្យាយាយការ និងការវិភាគនៃការការពេលបន្ថូយភាពព្រៃកនៅក្នុងជាតិ
- ធ្វើរាយការណ៍ ស្តីពីសកម្មភាពការងារភាពបន្ថូយភាពព្រៃក និងស្ថាប័នព្រៃកនៅក្នុងជាតិ បច្ចុប្បន្ន  
ជូនប្រជាពលរដ្ឋនាមក្រុងសង្គមកិច្ច ។

### **ចារ្យានា ៧..**

**ក្រុមអនុមាននាយកថ្មីក្រុង មានមុខងារ និងការកិច្ច ដូចតទៅ :**

- ផ្តល់យោបល់ និងធ្វើជាដីស្តីបន្ថូយភាពបច្ចេកទេស ដូលក្រសួងស្ថាប័នពាក់ព័ន្ធ
- ជឿពូ និងសំរុំល ការអនុវត្តន៍ដែនការសកម្មភាព ក្នុងវិធី និងតំរៃនៅក្នុងជាតិ តាមផ្តល់ការពេលបន្ថូ  
រួមមានផ្នែក កសិកម្ម អភិវឌ្ឍន៍ដែនបទ ឬអាកិចាល អប់រំ គិច្ចការនៅវិធីសង្គមកិច្ចការងារ នូង  
ទិន្នន័យការពេលបន្ថូយភាពព្រៃក និងអភិវឌ្ឍន៍សង្គមកិច្ច ។
- វាយការអនុវត្តន៍បច្ចេកទេស និងទំនាក់ទំនង រាយការអគ្គលេខាឌីការដ្ឋាន ប្រជាពលរដ្ឋនាមក្រុង  
សង្គមកិច្ច និងក្រសួងស្ថាប័នពាក់ព័ន្ធ ។
- តាមជាន់ និងវាយការអនុវត្តន៍ដែនការសកម្មភាព ក្នុងវិធី និងតំរៃទាំងអស់នៅ  
ក្នុងជាតិ ស្តីពីសកម្មភាពអនុវត្តន៍ការងារតាមផ្នែក និងលទ្ធផល ជូនប្រជាពលរដ្ឋនាមក្រុង  
សង្គមកិច្ច ។

### **ចារ្យានា ៨..**

**ក្រុមគេងបន្ថូយសង្គមកិច្ច មានមុខងារ និងការកិច្ច ដូចតទៅ :**

- តាមចាន់ការបែងចែកជីវិ៍ សង្គមប៉ែនអនុវត្តន៍ ម្នាស់អំណោយនៅក្នុង សំរាប់  
ការងារសង្គមកិច្ច និងការពេលបន្ថូយភាពព្រៃក នូងគោលបំណងជាមាត្រាមេរោគ នូវការបែងចែក  
កោរយដែលត្រូវបានដោះស្រាយ និងការប្រើប្រាស់ប្រភពបោះពុម្ពភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើតនូវ  
ជីវិ៍ជីវិ៍ជាក់ ពីប្រយោសដ្ឋាល់ជីវិ៍
- វិភាគអំពីសមាមាត្រ នៃការបែងចែកកោរយបានសម្រេច តាមទំនាក់ការងារការកិច្ច
- រៀបចំបែងចែកមេរោគ នៃការចំណាយរវាងផ្នែកសង្គមកិច្ច យោង នគរបាល និងការចំណាយ  
ផ្នែកសង្គមកិច្ច ពីផ្នែកផ្នែកទីផ្សារទីក្រុងជាតិ សំដែនកោរយមានការចំណាយយ៉ាងសម្រេច  
ទៅពីផ្នែកសង្គមកិច្ច

- តាមចំណាំអភិវឌ្ឍន៍ នៃការងារណាយដើម្បីកសុមកិច្ច
- យកចិត្តទុកដាក់ ដើម្បីទាក់ទិន្នន័យ អនុការអនុញ្ញាតទិន្នន័យ ដើម្បីរោគយុទ្ធសាស្ត្រមុន្តូយោជន៍ និងប្រព័ន្ធការអភិវឌ្ឍន៍សុមកិច្ចនូវកម្ពុជា ទាំងដើម្បីការបច្ចេកទេស ជីវិក និងសំរាប់ការ:
- ធ្វើឱ្យយករាយណ៍ ឬតិ៍កិ៍យកម្មភាពអនុវត្តន៍ដឹងឈសុមកិច្ច និងស្នើសុំលម្អិត ក្រុមប្រឹក្សាអភិវឌ្ឍន៍សុមកិច្ច ។

### ច្បាស់ ១៧..

ក្រសួងស្ថាប័នតាក់ពួនឯមិត្រ មានការពួកិច្ចដោយការ ក្រុមការងារអភិវឌ្ឍន៍សុមកិច្ច របស់ខ្លួន ដើម្បីទទួលបន្ទុក :

- រាយការពួកិច្ចទាំងអស់ ជាមួយអគ្គិសនីទិន្នន័យទិន្នន័យនូវការប្រព័ន្ធក្រុមកិច្ច និងក្រសួងស្ថាប័នសង្គម និងក្រសួងសំគាល់ខ្លួន
- ជាស្របសិទ្ធភាពនៃការងារកំនើងដឹងឈសុមកិច្ច និងការងារអភិវឌ្ឍន៍សុមកិច្ច ក្នុងក្រសួងស្ថាប័នសង្គម និងក្រសួងសំគាល់ខ្លួន
- ចូលរួមរួចចំណែកអភិវឌ្ឍន៍សុមកិច្ច សំរាប់ក្រសួងស្ថាប័នសង្គម និងក្រសួងសំគាល់ខ្លួន
- ធ្វើជាអនុប្រតុន រាយការក្រសួងស្ថាប័នសង្គម និងក្រសួងសំគាល់ខ្លួន របស់ក្រសួងស្ថាប័ន និងក្រសួងសំគាល់ខ្លួន ។

ក្រុមការងារអភិវឌ្ឍន៍សុមកិច្ច នៃក្រសួងស្ថាប័នតាក់ពួនឯមិត្រអប់រំ ជាដែកធនការក្រសួងស្ថាប័ន ការងារតាមដឹកក្រោម របស់អគ្គិសនីទិន្នន័យនូវការប្រព័ន្ធក្រុមកិច្ច ដើម្បីរាយការក្រសួងស្ថាប័នសង្គម និងក្រសួងសំគាល់ខ្លួន ។

### ច្បាស់ ១៨..

អគ្គិសនីទិន្នន័យនូវការប្រព័ន្ធឌីជីថល និងប្រព័ន្ធបុគ្គលិកកំពុងសម្រាប់មុខងារសាធារណៈ ឬ អាជីវិសជីថលបុគ្គលិកជាប់កិច្ចសម្រាប់ ឬ លួមខ្សោយទិន្នន័យនូវការប្រព័ន្ធបុគ្គលិកជាប់កិច្ចសម្រាប់ និង ប្រព័ន្ធបុគ្គលិកជាប់កិច្ចសម្រាប់ សំរាប់បិទិកធម្មបុគ្គលិកកំពុងសម្រាប់មុខងារសាធារណៈ ក្រោតធនការជាមួយស្នើសុំ និងក្រសួងស្ថាប័នសង្គម និងក្រសួងសំគាល់ខ្លួន ។

### ច្បាស់ ១៩..

សមាជិក និងបុគ្គលិកទាំងអស់ របស់អគ្គិសនីទិន្នន័យនូវការប្រព័ន្ធ និងក្រុមការងារអភិវឌ្ឍន៍សុមកិច្ច នាម ទទួលបាននូវប្រាក់បំណងជួយ ដែលបានផ្តល់មកពីប្រទេស ប្រអប្បការប្រព័ន្ធដែលជួយអនុវត្តន៍ ។

## ចំណាំ ៤


### អនុសារឲ្យល្អប្រើ

### ច្បាស់ ១៩..

ការរៀបចំ និងការប្រព័ន្ធដែលរបស់ អគ្គិសនីទិន្នន័យនូវការប្រព័ន្ធក្រុមកិច្ច ចាប់ពី ច្បាស់ក្រសួងសាធារណៈ ក្នុងក្រសួងស្ថាប័ន និងក្រសួងសំគាល់ខ្លួន និងក្រសួងសង្គម និងក្រសួងសំគាល់ខ្លួន ។

## បញ្ជាក់ ទំនាក់ទំនង

រដ្ឋមន្ត្រីទីមួលបន្ទុកទីស្តីការណែនាំរដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រៃសុខជំនាញ រដ្ឋមន្ត្រី រដ្ឋលេខាធិការ ត្រប់ត្រង់  
រដ្ឋលេខាធិការដ្ឋាន និងសមាជិកទាំងអស់រដ្ឋបន្ទុកទីស្តីការណែនាំ និងព្រមប្រើក្រាមកិរិយាណ៍សម្រាប់ មានការកិច្ចរៀងទៅ  
ខ្លួន និងអនុអគ្គកិច្ចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។



បានយកសេចក្តីជាបច្ចុន

សម្រួលេខាធិការរដ្ឋមន្ត្រី

ប្រធានក្រសួងព្រៃសុខភ័ណ៌និងសង្គម

ជាមួយ

### កំណត់អនុការ

- ប្រធានប្រាជបានរដ្ឋមន្ត្រី
- អនុលេខាធិការដ្ឋានព្រឹកសកា
- អនុលេខាធិការដ្ឋានព្រឹកសកា
- ខ្សោយការណ៍យកសាយករដ្ឋមន្ត្រី
- ខ្សោយការណ៍យកសាយករដ្ឋមន្ត្រី
- អនុលេខាធិការដ្ឋានរាជធានីភ្នំពេញ
- ប្រធានប្រាជបាន និងសារិយប្រតិបត្តិ
- អនុមន្ត្រីប្រព័ន្ធកំណត់រៀងទៅ
- ប្រធានប្រាជបាន និងសារិយប្រតិបត្តិ
- ប្រធានប្រាជបាន និងសារិយប្រតិបត្តិ
- ប្រធានប្រាជបាន និងសារិយប្រតិបត្តិ
- ប្រធានប្រាជបាន និងសារិយប្រតិបត្តិ